ទេៀមត្ឆាម់ឥម្លទិធី Outlook 2007 ខាមួយគណនីសារអេន្យិទត្រូនិត មេស់ត្រសួខសេដ្ឋតិច្ច និទ ឆាំញ្ញេទត្ថុ



ទំឈាំ៖ លោកអ្នកក៏អាចចុចលើ Outlook icons បានផងដែរ



5 ផ្ទាំង Startup ដើម្បីធ្វើការ Add និង Configuring Outlook 2007 ជាមួយ E-mail Account របស់លោក អ្នក សូមចុចលើ «Next» → របៀបភ្ជាប់កម្មវិធី Outlook 2007 ជាមួយគណនីសារអេឡិចត្រូនិករបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថ

| ount Configuration | | | |
|---|---|-------------------|----------|
| E-mail Accounts | | | × |
| You can configure Outlook to conne other E-mail server. Would you like | et to Internet E-mail, Microsoft to configure an E-mail account: | Exchange, or ? | |
| © <u>Yes</u> ⊘ N <u>o</u> | | | |
| | | | |
| | | | 7 |
| | | < Back Next | > Cancel |

6 សូមជ្រើសរើសយក «Yes» → 7 រួចចុចលើ «Next» →

ទំឈាះ៖ ប្រសិនបើលោកអ្នកជ្រើសរើសយក «No» មានន័យថាលោកអ្នកមិនចង់ Add និង ធ្វើការ Configure E-mail Account របស់លោកអ្នក ។

| d New E-mail Accoun | t , | *≿ |
|-------------------------------|---|--------|
| Your Name: | | 5 |
| E-mail Address: | Example: Barbara Sankovic | |
| - | Example: barbara@contoso.com | |
| Password: Retype Password: | | |
| | Type the password your Internet service provider has given you, | |
| • | | |
| P | | |
| Manually configure s | erver settings or additional server types | 9 |
| | < Back Next > | Cancel |

8 សូមជ្រើសរើសយក «Manually configure server settings or additional server types» → 9 រួចចុចលើ «Next» →

របៀបភ្ជាប់កម្មវិធី Outlook 2007 ជាមួយគណនីសារអេឡិចគ្រូនិករបស់ក្រសូងសេដ្ឋកិច្ច និង ហិរញ្ញវត្ថ

| Add New E-mail A | ccount | X |
|------------------|---|------|
| Choose E-m | Orvice | × |
| in Co | ternet E-mail onnect to your POP, IMAP, or HTTP server to send and receive e-mail messages. | |
| 🔘 Mi | icrosoft Exchange | |
| Co | onnect to Microsoft Exchange for access to your e-mail, calendar, contacts, faxes and voice mail. | |
| 🔘 Ot | ther | |
| Co | onnect to a server type shown below. | |
| F. O | ax Mail Transport Jutlook Mobile Service (Text Messaging) | |
| | | |
| | P | |
| | < Back Next > Car | ncel |

💶 សូមជ្រើសរើសយក «Internet E-mail» →🔟 រួចចុចលើ «Next» →

| Change E-mail Account | an 0 - start 3 | |
|---|------------------------------------|--|
| Internet E-mail Settings Each of these settings ar | e required to get your e-mail acco | punt working, |
| User Information | | Test Account Settings |
| Your Name: | Name | Af 12 g out the information on this screen, we |
| E-mail Address: | sample@mef.gov.kh | button below. (Requires network connection) |
| Server Information | \searrow | |
| Account Type: | POP3 | Lest Account Settings |
| Incoming mail server: | mail.mef.gov.kh | |
| Outgoing mail server (SMTP): | mail.mef.gov.kh | |
| Logon Information | \succ | |
| User Name: | sample@mef.gov.kh | |
| Password: | ****** | |
| R R | emember password | |
| Reguire logon using Secure | Password Authentication (SPA) | More Settings |
| | | < <u>B</u> ack Next > Cancel |
| | | |

12 សូមបំពេញឈ្មោះ និងអាសយដ្ឋាន E-mail របស់លោកអ្នក (Ex: sample@mef.gov.kh)

13 បំពេញព័ត៌មានទាក់ទងនឹង Mail Server: ប្រភេទ Account, Incoming និងOutgoing Mail Server ។ សម្រាប់ E-mail របស់ក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជ្រើសរើសយក POP3 រួចសូមបំពេញថា mail.mef.gov.kh នៅក្នុងចន្លោះ Incoming mail server និងOutgoing mail server (SMTP) ។

បំពេញព័ត៌មានទាក់ទងនឹង Login: User Name (ឈ្មោះផ្តល់ដោយ Mail Server) និងលេខសម្ងាត់ សម្រាប់ចូលទៅកាន់ E-mail របស់លោក ។ សម្រាប់ E-mail របស់ក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមបំពេញ E-mail របស់លោកអ្នកនៅត្រង់ចន្លោះ User Name (Ex: sample@mef.gov.kh)។

15 រួចសូមចុចលើ «More Settings»

របៀបភ្ជាប់កម្មវិធី Outlook 2007 ជាមួយគណនីសារអេឡិចត្រូនិករបស់ក្រសូងសេដ្ឋកិច្ច និង ហិរញ្ញវត្ថ



1 ជ្រើសយក «My outgoing server (SMTP) requires authentication» →

| ľ | General Outgoing Server Connection Advanced |
|-----|---|
| | Server Port Numbers |
| | Incoming server (POP3): 110 Use Defaults |
| | This server requires an encrypted connection (SSL) |
| | Outgoing server (SMTP): 25 |
| | Use the following type of engrypted connection: None |
| | Server Timeouto |
| | Short |
| | Short V Long Inmote |
| | Delivery |
| | V Leave a copy of messages on the server |
| | Demons from any offer |
| | Remove from server after 10 ays |
| | Remove from server when deleted from 'Deleted Items' |
| | Remove from server when deleted from 'Deleted Items' |
| | Remove from server when deleted from 'Deleted Items' |
| | Remove from server when deleted from 'Deleted Items' |
| | Remove from server when deleted from 'Deleted Items' |
| | Remove from server when deleted from 'Deleted Items' |
| | Remove from server when deleted from 'Deleted Items' |
| FA. | Remove from server when deleted from 'Deleted Items' |
| 18 | Remove from server when deleted from 'Deleted Items' |
| 18 | ្រុម៣០ve from server arter <u>10</u> days Remove from server when deleted from 'Deleted Items' 20 OK Cancel ស្ងមម៉េចលើ «Advanced» Tab → |
| 18 | ្រុមកាលម from server arter <u>10</u> days Remove from server when deleted from 'Deleted Items' 20 0K Cancel សូមចុចលើ «Advanced» Tab → |

 \rightarrow

របៀបភ្ជាប់កម្មវិធី Outlook 2007 ជាមួយគណនីសារអេឡិចត្រូនិករបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថ

| User Information Test Account Settings Your Name: Name Final Address: Same for the pelow. (Beguing the pelow. (Beguing the pelow. (Beguing the pelow. (Beguing the pelow.)) | Internet E-mail Settin Each of these setting | gs s are required to get your e-mail ac | ccount working. |
|---|---|---|--|
| Your Name: Name After filling out the information on this screen, recommend you test your account by clicking the built on below. (Benuites network connection) | User Information | | Test Account Settings |
| E-mail Address: | Your Name: | Name | After filling out the information on this screen, we |
| | E-mail Address: | sample@mef.gov.kh | button below. (Requires network connection) |
| | | | 1est Account Settings 21 |

21 នៅក្នុងផ្ទាំងដែលលោកអ្នកបានបំពេញដល់ចំណុចទី ¹² សូមចុចលើ «Test Account Settings...» →

| ongratulations! All tests completed successfully. | Click Close to continue. | Stop |
|---|--------------------------|-------|
| Tasks Errors | 22 | Close |
| Tasks | Status | |
| ✓ Log onto incoming mail server (POP3) | Completed | |

22 Message បញ្ជាក់ថា Outlook 2007 អាចភ្ជាប់ទៅកាន់ប្រអប់សំបុត្ររបស់លោកអ្នកដោយគ្មានបញ្ហា សូមចុចលើ «Close» →

| Zaer Hamer | sample@mef.gov.kh | | | |
|---------------------|--------------------------------------|--------|--------------|-------------|
| assword: | ****** | | | |
| | Remember password | | | |
| Require logon using | Secure Password Authentication (SPA) | | 0 2 — | |
| | | | Mo | re Settings |
| | | | - | |
| | | < Back | Next > | Cancel |
| | | | | |
| | | | | |
| | | | | |

របៀបភ្ជាប់កម្មវិធី Outlook 2007 ជាមួយគណនីសារអេឡិចត្រូនិករបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថ

| Add New E-mail Account | | x |
|------------------------|--|---|
| | Congratulations! You have successfully entered all the information required to setup your account. | |
| | To close the wizard, click Finish. | |
| | | |
| | 24 | |
| | < Back Finish | |

24 ការ Add និង Configure E-mail Account របស់លោកអ្នកជាមួយ Outlook 2007 ត្រូវបានបញ្ចប់ សូមចុចលើ «Finish»

| Billien + ∰ (2) × 16 Die fan Xien 160 1 | Loois Actions Delp Adobe 201 Stephy (3 Reply to All (3 Forward) 🔛 🕅 🕻 | 🕅 📑 Send/Receive 🔹 🖄 🔛 Search address boo | its • • • • |
|--|---|--|---|
| Mail « | Inbox | Microsoft Office Outlook Test | To-Do Bar » |
| Favorite Folders | Search Inbox 🔎 🕈 | Message | June 2009 |
| D Unread Mail | Arranged By: Date Newest on top * | Microsoft Office Outlook [sample@me | 11 1 2 3 4 5 6 |
| C Sent Items | 🖃 Today | Sent: None | 7 8 9 10 11 12 13 |
| Mail Folders a P All Mail Items • | Microsoft Office Outlook 5:23 PM OV | This is an e-mail message sent | 21 22 23 24 25 26 27 28 29 30 1 1 1 4 |
| Contention of the second | Muddool Otice Oudool 1.0.9 m | automatically by Microsoft Office Outlook while testing the settings for your account. | No upcoming appointments |
| Calendar | | | Type a new task |
| Contacts | | | There are no items to show in this view. |
| 🔁 Tasks | | | |
| | | * | |

ផ្ទាំងរូបរាងរបស់កម្មវិធី Microsoft Outlook 2007